



**មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន
រដ្ឋបាលខេត្តកំពង់ឆ្នាំង**

សូមគោរពជូន

ច្បាប់	លេខ: ៣៤១៤ ១
	ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨
	អង្គបុគ្គល: ស្តីពីសំណើសុំកិច្ចសហការណ៍ក្នុងការផ្សព្វផ្សាយអំពីកម្មវិធីអាហារូបករណ៍ជប៉ុន (JDS) សម្រាប់ឆ្នាំ២០១៨

ឯកឧត្តមអភិបាល និងគណៈអភិបាលខេត្តកំពង់ឆ្នាំង

យោង: លិខិតលេខ ៤៥ អយក.សជណ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រសួងអប់រំយុវជន និងកីឡា

ជាបឋម យើងខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានយកចិត្តទុកដាក់លើកម្មវិធីអាហារូបករណ៍របស់ប្រទេសជប៉ុន (JDS) ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ កម្មវិធីនេះបានចាប់ផ្តើមឡើងជាងមួយទសវត្សមកហើយនៅក្នុងប្រទេសកម្ពុជា ហើយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) គឺជាភ្នាក់ងារប្រតិបត្តិការគម្រោង JDS ក្រោមក្រសួងអប់រំ យុវជន និងកីឡា។

គោលដៅចម្បងរបស់កម្មវិធីអាហារូបករណ៍ (JDS) នេះ គឺដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជាដែលផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន និងសង្ឃឹមថាពួកគេនឹងអាចចូលរួមចំណែកក្នុងការបង្កើត និងអនុវត្តផែនការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ហើយក៏អាចក្លាយជាអ្នកដឹកនាំមួយរូបនាពេលអនាគត។

យើងខ្ញុំសូមជម្រាបជូនថា កម្មវិធីអាហារូបករណ៍ជប៉ុន (JDS) សម្រាប់ឆ្នាំ២០១៨ នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ។ ជាមួយគ្នានេះ យើងខ្ញុំសូមស្នើឲ្យមានកិច្ចសហការណ៍របស់ឯកឧត្តម ក្នុងការផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ (JDS) នេះដូចមានរៀបរាប់ខាងក្រោម៖

- ❖ ធ្វើការផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីអាហារូបករណ៍ (JDS) នេះ ក្នុងស្ថាប័ន និងការិយាល័យនៅតាមស្រុក។
- ❖ ជួយជម្រុញឲ្យបុគ្គលិកបានចូលរួមក្នុងសិក្ខាសាលាពន្យល់ណែនាំអំពីកម្មវិធី (JDS) នេះ ដែលនឹងប្រារព្ធធ្វើដូចតាមកាលបរិច្ឆេទដែលបានភ្ជាប់ជូន។
- ❖ សូមលើកទឹកចិត្តឲ្យបុគ្គលិកក្នុងស្ថាប័ន ដាក់ពាក្យក្នុងកម្មវិធីអាហារូបករណ៍ (JDS) នេះ។
- ❖ ជួយធ្វើការបិទខិត្តប័ណ្ណផ្សព្វផ្សាយអំពីកម្មវិធីអាហារូបករណ៍ (JDS) នេះ ក្នុងស្ថាប័នរបស់លោកអ្នក។

ជាចុងក្រោយនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការណ៍របស់ឯកឧត្តមចំពោះកម្មវិធីនេះ។ យើងខ្ញុំសូមភ្ជាប់ជូនជាមួយនូវព័ត៌មានផ្សព្វផ្សាយស្តីអំពីកម្មវិធីអាហារូបករណ៍ (JDS) ២០១៨ នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ការិយាល័យយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023-217 944 ឬ 012-681 611។

សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ស្មោះពីយើងខ្ញុំ។

ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាធិ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨

ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំខេត្តកម្ពុជា



តៃស៊ី អ៊ុរិយ៉ូសិ

- ភ្ជាប់ជាមួយនូវ៖
- សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា
 - សៀវភៅណែនាំ អំពីកម្មវិធីអាហារូបករណ៍ JDS និងពាក្យស្នើសុំ
 - ខិត្តប័ណ្ណផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ JDS

